



ធនធាននៃការធ្វើតេស្តជំងឺ COVID-19 សម្រាប់កុមារ

ប្រភេទនៃការធ្វើតេស្តជំងឺ COVID-19

- ការធ្វើតេស្តរកមេរោគអាចបង្ហាញថា តើបុគ្គលនោះមានឆ្លងមេរោគ COVID-19 នាពេលឥឡូវនេះដែរឬទេ។ ការធ្វើតេស្តរកមេរោគ ដែលត្រូវបានប្រើប្រាស់ដើម្បីពិនិត្យរកជំងឺ COVID-19 មានពីរប្រភេទនោះគឺ៖ ការធ្វើតេស្តរកហ្សែនមេរោគ ឬការធ្វើតេស្តពង្រីកអាស៊ីដនុយក្លេអ៊ីត (NAATs/PCR) និងការធ្វើតេស្តរកសារធាតុដែលបញ្ចូលក្នុងខ្លួនដើម្បីបង្កើតភាពសុំ (Antigen tests)។ ការធ្វើតេស្តទាំងនេះពិនិត្យមើលថា តើបុគ្គលម្នាក់ដែលមានមេរោគសញ្ញានោះបានឆ្លងមេរោគ COVID-19 មែនឬទេ។
ការធ្វើតេស្តទាំងនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ការពិនិត្យទូទៅចំពោះមនុស្សដែលមិនមានរោគសញ្ញាផងដែរ។ ទាំងនេះគឺជាការធ្វើតេស្តទៅលើសំណាកតាមច្រមុះ ឬក៏ហាកទឹកមាត់។
- ការធ្វើតេស្តរកសារធាតុទប់ទល់នឹងជំងឺក្នុងឈាម ឬអង់ទីកែរ [ដែលត្រូវបានស្គាល់ថាជាការធ្វើតេស្តស៊េរ៉ូមីទ្យា (serology)] អាចបង្ហាញថា តើមនុស្សម្នាក់នោះបានឆ្លងមេរោគពិពោលកន្លងមកមែនឬទេ។ វាគឺជាការធ្វើតេស្តឈាម។ ការធ្វើតេស្តរកអង់ទីកែរមិនអាចប្រាប់បានទេថា តើបុគ្គលណាម្នាក់មានជំងឺ COVID-19 នាពេលឥឡូវនេះឡើយ។

ត្រូវប្រាកដថាអ្នកដឹងថា អ្នកកំពុងតែធ្វើតេស្តប្រភេទណា។
ប្រសិនបើអ្នកត្រូវការការធ្វើតេស្តដើម្បីបំពេញតាមតម្រូវការរបស់សាលារៀន ទីតាំងរៀបចំកម្មវិធី ឬក្រុមភិក្ខុ ត្រូវប្រាកដថាការធ្វើតេស្តនោះត្រឹមត្រូវក្នុងការបំពេញតាមតម្រូវការរបស់ទីតាំងទាំងនោះ។

ទីកន្លែងទទួលការធ្វើតេស្ត



ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា វាជាការល្អបំផុតក្នុងការទទួលការធ្វើតេស្តត្រូវបានបញ្ជូនមកក្រុមគ្រូពេទ្យសុខភាពក្នុងតំបន់។ សូមទូរស័ព្ទទៅលេខ 2-1-1 ឬសូមចូលមើល [211LA](https://www.211.org) ប្រសិនបើអ្នកត្រូវការជំនួយស្វែងរកត្រូវបានបញ្ជូន។ អ្នកក៏អាចស្វែងរកមណ្ឌលសុខភាពមួយនៅជិតអ្នក ដោយបញ្ចូលលេខកូដតំបន់របស់អ្នកនៅក្នុង [គេហទំព័រ HRSA.gov](https://www.hrsa.gov)។

មានទីតាំងជាច្រើនសម្រាប់ទទួលការធ្វើតេស្ត៖



- នៅតាមឱសថស្ថាន។ ឱសថស្ថានជាច្រើនមានផ្តល់ជូនការធ្វើតេស្តរកមេរោគ COVID-19 ដោយឥតគិតថ្លៃ។ សូមទូរស័ព្ទ ឬចូលមើលគេហទំព័រសម្រាប់ព័ត៌មានលម្អិត។
 - **Walmart** ដោយមាន [Quest Diagnostics](https://www.questdiagnostics.com) - សម្រាប់កុមារដែលមានអាយុចាប់ពី 2 ឆ្នាំឡើងទៅ
 - **CVS Health** និង **Walgreens** - សម្រាប់កុមារដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ
 - **Rite Aid** - សម្រាប់កុមារដែលមានអាយុពី 4 ឆ្នាំឡើងទៅ
 - ឱសថស្ថានឯករាជ្យផ្សេងៗទៀត សូមចូលទៅកាន់គេហទំព័រ [doineedacovid19test.com](https://www.doineedacovid19test.com)



- សាលារៀន ឬសម្ព័ន្ធកីឡាយុវជនរបស់កូនអ្នក។ សាលារៀន និងតំបន់សាលារៀន (school districts) ជាច្រើនផ្តល់នូវការធ្វើតេស្តជំងឺ COVID-19 ដោយឥតគិតថ្លៃដល់សិស្ស បុគ្គលិក និងអ្នកស្ម័គ្រចិត្ត។ សូមទាក់ទងទៅសាលារៀន ឬសម្ព័ន្ធកីឡាយុវជនរបស់កូនអ្នកដើម្បីស្វែងយល់ថា តើការធ្វើតេស្តអាចរកបានដែរឬទេ និងអាចទទួលបានដោយរបៀបណា។



- ទីតាំងធ្វើតេស្តដែលឧបត្ថម្ភដោយខោនធី។ ទីតាំងធ្វើតេស្តទាំងនេះផ្តល់ជូននូវការធ្វើតេស្តប្រភេទ PCR ដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នាដែលរស់នៅក្នុងខោនធី LA ហើយដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ឡើយ។ ទីតាំងជាច្រើនធ្វើតេស្តជូនកុមារគ្រប់អាយុ។ កុមារដែលមានអាយុក្រោម 16 ឆ្នាំត្រូវតែមានមនុស្សពេញវ័យអមដំណើរ ហើយដែលជាមនុស្សដែលអាចត្រូវបានស្នើសុំឱ្យប្រមូលយកគំរូសំណាក។ សូមចូលទៅកាន់គេហទំព័រ

ធនធាននៃការធ្វើតេស្តជំងឺ COVID-19 សម្រាប់កុមារ

covid.19.lacounty.gov/testing ដើម្បីស្វែងរកទីតាំងដែលធ្វើតេស្តជូនកុមារ ឬដែលតម្រូវឱ្យធ្វើការណាត់ជួប។ ប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចទូរស័ព្ទទៅលេខ 2-1-1 ដើម្បីរៀបចំការធ្វើតេស្តផងដែរ។



- **ទីតាំងធ្វើតេស្តដែលមិនមែនជារបស់ខោនធី។**
ទីតាំងធ្វើតេស្តមួយចំនួនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ប្រព័ន្ធចែទាំសុខភាពឯកជន ឬទីក្រុងក្នុងតំបន់ ហើយទីតាំងទាំងនេះមិនត្រូវបានត្រួតពិនិត្យដោយខោនធី LA ទេ។
 - ពួកគេប្រហែលជាមានផ្តល់ការធ្វើតេស្តសម្រាប់កុមារដែរ។ សូមសាកសួរអំពីការកំណត់អាយុ។
 - ពួកគេប្រហែលជាអាចគិតថ្លៃសម្រាប់ការធ្វើតេស្ត។ សូមសាកសួរជាមុនថា តើមានការគិតថ្លៃឬថ្លៃសេវាកម្មដែរឬទេ។
 - ពួកគេក៏ប្រហែលជាអាចស្នើសុំព័ត៌មាន ដូចជា ប័ណ្ណសម្គាល់ខ្លួនដែលបានចេញដោយរដ្ឋាភិបាល ឬធានារ៉ាប់រង។



ការធ្វើតេស្តនៅតាមផ្ទះ

ឧបករណ៍ធ្វើតេស្តតាមផ្ទះ: - អ្នកប្រមូលគំរូសំណាក ហើយសំណាកនោះត្រូវបានយកទៅធ្វើតេស្តនៅមន្ទីរពិសោធន៍។

ឧបករណ៍ធ្វើតេស្តប្រភេទ PCR មានជូនសម្រាប់មនុស្សដែលមានអាយុចាប់ពី 4 ឆ្នាំឡើងទៅ ហើយដែលរស់នៅក្នុងខោនធី LA និងមានរោគសញ្ញា ឬគិតថាពួកគេបានប៉ះពាល់ទៅនឹងជំងឺ COVID-19។

លទ្ធផលជាធម្មតាអាចទទួលបានក្នុងអំឡុងពេលចាប់ពី 24 ទៅ 48 ម៉ោងបន្ទាប់ពីមន្ទីរពិសោធន៍ទទួលបានតេស្តនោះ។ ឧបករណ៍ធ្វើតេស្ត ការធ្វើតេស្ត និងការផ្ញើសំបុត្រ គឺមិនគិតថ្លៃទាំងអស់ តាមរយៈកម្មវិធីរបស់ខោនធីមួយ៖

- **ស្នើសុំឧបករណ៍ធ្វើតេស្តតាមអនឡាញ។** ឧបករណ៍ធ្វើតេស្តត្រូវបានផ្ញើទៅផ្ទះរបស់អ្នកតាមសំបុត្រ ហើយអ្នកផ្ញើវាតាមសំបុត្រទៅមន្ទីរពិសោធន៍វិញបាន។
- **ទៅទទួលយកឧបករណ៍ធ្វើតេស្ត** ពីទីតាំងមួយនៅក្នុងខោនធី LA។ ប្រមូលយកគំរូសំណាកនៅផ្ទះ ឬនៅក្នុងឡានរបស់អ្នក ហើយប្រគល់វាទៅទីតាំងដូចគ្នានោះ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ covid.19.lacounty.gov/testing។

ការធ្វើតេស្តដោយខ្លួនឯង - អ្នកប្រមូលយកគំរូសំណាកហើយធ្វើតេស្តដោយខ្លួនឯង។ លទ្ធផលជាធម្មតាត្រូវចំណាយពេលចាប់ពី 15 ទៅ 30 នាទី។

- **ស្នើសុំឧបករណ៍ធ្វើតេស្តដោយឥតគិតថ្លៃតាមរយៈគេហទំព័រ COVIDtests.gov**។ អ្នកអាចទទួលបានឧបករណ៍ធ្វើតេស្តបែបឆាប់រហ័សដោយឥតគិតថ្លៃចំនួន 4 សម្រាប់ក្រុមគ្រួសារនីមួយៗតាមសំបុត្រ។
- **ពីឱសថស្ថាន តាមអនឡាញ ឬតាមហាង** ដូចជាផ្សារទំនើប ឬហាងលក់សម្ភារៈផ្សេងៗ។

មនុស្សភាគច្រើនដែលមានធានារ៉ាប់រងសុខភាព អាចទទួលបានឧបករណ៍ធ្វើតេស្តបែបឆាប់រហ័សដោយឥតគិតថ្លៃ។ សូមទាក់ទងទៅគម្រោងផែនការសុខភាពរបស់អ្នកសម្រាប់ការណែនាំផ្សេងៗ។ ប្រសិនបើអ្នកទៅហាងមួយ ហើយហាងនោះមិនទទួលយកធានារ៉ាប់រងរបស់អ្នកទេនោះ សូមអ្នករក្សាទុកវិក័យប័ត្ររបស់អ្នក។ គម្រោងផែនការសុខភាពភាគច្រើននឹងសងថ្លៃខ្លះ ឬទាំងអស់វិញ។ គម្រោងផែនការភាគច្រើនចំណាយសម្រាប់ការធ្វើតេស្តនៅផ្ទះរហូតដល់ចំនួន 8 ក្នុងមួយខែ សម្រាប់មនុស្សម្នាក់ៗដែលមានឈ្មោះនៅក្នុងគម្រោងផែនការនេះ។ សម្រាប់ព័ត៌មានលម្អិត សូមមើល [គេហទំព័រនៃការលក់តាមផ្ទះ និងដោយមិនមានវេជ្ជបញ្ជារបស់ CMS](#)។

កន្លឹះ! សូមពិនិត្យ គេហទំព័ររបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដើម្បីដឹងថា តើឧបករណ៍ធ្វើតេស្តរបស់អ្នកបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ដែរឬទេ។ ឧបករណ៍ធ្វើតេស្តដោយខ្លួនឯងខ្លះអាចមានការកំណត់អាយុ។ សម្រាប់ព័ត៌មានអំពីឧបករណ៍ធ្វើតេស្តនៅតាមផ្ទះ សូមចូលមើល គេហទំព័រការធ្វើតេស្តដោយខ្លួនឯងរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC)។



សូមប្រុងប្រយ័ត្នចំពោះការបោកប្រាស់ និងការក្លែងបន្លំទាក់ទងនឹងការធ្វើតេស្តជំងឺ COVID-19

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (Federal Trade Commission) មានព័ត៌មានអំពី វិធីជៀសវាងការទិញឧបករណ៍ធ្វើតេស្តក្លែងក្លាយតាមអនឡាញ ឬការបោកបញ្ឆោតឱ្យប្រើប្រាស់ ទីតាំងធ្វើតេស្តក្លែងក្លាយ។

សូមចូលទៅកាន់គេហទំព័រ ការបោកប្រាស់និងការក្លែងបន្លំទាក់ទងនឹងជំងឺ COVID-19 របស់នាយកដ្ឋានសុខភាពសាធារណៈ (DPH) ដើម្បីស្វែងយល់អំពីការបោកប្រាស់និងការក្លែងបន្លំដែលកើតមានឡើងជានិច្ចទៅ។

ប្រសិនបើអ្នកគិតថាអ្នកបានរកឃើញទីតាំងធ្វើតេស្តជំងឺ COVID-19 បណ្តោះអាសន្នដែលក្លែងក្លាយ ឬបានទិញឧបករណ៍ធ្វើតេស្តជំងឺ COVID-19 ក្លែងក្លាយ សូមរាយការណ៍ទៅ នាយកដ្ឋានកិច្ចការអភិវឌ្ឍន៍ និងជំនួញ (Department of Consumer and Business Affairs) តាមរយៈគេហទំព័រ bit.ly/DCBAHelp ឬ តាមរយៈលេខ 1-800 593-8222។

សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើតេស្តរកមេរោគ COVID-19 និងថា តើលទ្ធផលរបស់អ្នកមានន័យយ៉ាងណានោះ សូមចូលទៅកាន់គេហទំព័រ ph.lacounty.gov/covidtests។